


របាយការណ៍ប្រចាំឆ្នាំ ២០១៨



មាតិកា

១. ទស្សនវិស័យ និងបេសកកម្ម-----	១
២. សាវតាររបស់បរិបូរណ៍ -----	២
៣. ចំណាប់អារម្មណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល -----	៣
៤. ចំណាប់អារម្មណ៍របស់នាយកគ្រប់គ្រងទូទៅ -----	៤
៥. ការពង្រីកតំបន់ប្រតិបត្តិការ-----	៥
៦. ភាគទុនិក -----	៦
៧. រចនាសម្ព័ន្ធ-----	៧
៨. ផលិតផល និងសេវាកម្ម-----	៨
៨.១. ឥណទានខ្នាតធំ -----	៨
៨.២. ឥណទានខ្នាតមធ្យម -----	៨
៨.៣. ឥណទានខ្នាតតូច -----	៩
៨.៤. ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន -----	៩
៨.៥. ឥណទានក្រុមសាមគ្គី -----	១០
៨.៦. ឥណទានមន្ត្រីរាជការ -----	១០
៨.៧. ឥណទានបុគ្គលិក -----	១១
៩. លទ្ធផលប្រតិបត្តិការ-----	១២
១០. ទិន្នន័យប្រតិបត្តិការ-----	១៣
១០.១. ចំនួនអតិថិជន និង ផលប៉ុន្តែងឥណទាន(ដុល្លារ)-----	១៣
១០.២. ឥណទានតាមវិស័យ -----	១៤
១១. របាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍របស់សវនករឯករាជ្យ	
របាយការណ៍ក្រុមប្រឹក្សាភិបាល -----	១៥

១១.១. របាយការណ៍ក្រុមប្រឹក្សាភិបាល -----	១៥
១១.២. របាយការណ៍របស់សវនករឯករាជ្យ-----	១៩
១១.៣. របាយការណ៍ហិរញ្ញវត្ថុ-----	២២
១២. អំពីអតិថិជនបរិបូរណ៍ -----	២៥
១២.១. ការជូនរង្វាន់លើកទឹកចិត្តដល់អតិថិជន -----	២៨
១៣. ផ្នែកធនធានមនុស្ស -----	២៩
១៣.១. ការបណ្តុះបណ្តាលផ្នែកខាងក្នុង -----	៣០
១៣.២. ការបណ្តុះបណ្តាលផ្នែកខាងក្រៅ-----	៣១
១៣.៣. ការលើកទឹកចិត្តបុគ្គលិក -----	៣៣
១៣.៤. អំពីបុគ្គលិករបស់បរិបូរណ៍-----	៣៤
១៤. ការចូលរួមជាមួយសង្គម បរិស្ថាន និងកីឡា -----	៣៦
១៥. ការិយាល័យកណ្តាល -----	៤០
១៦. ដៃគូសហការណ៍ និងបណ្តុះបណ្តាលរបស់បរិបូរណ៍-----	៤១

ជួយប្រជាពលរដ្ឋគ្រប់ៗរូបឲ្យមាន
លំនៅដ្ឋានផ្ទាល់ខ្លួន និងដើម្បីធ្វើឲ្យជីវិត
កាន់តែប្រសើរ

ទស្សនវិស័យ

ផ្តល់សេវាហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋគ្រប់រូប
ដែលពិបាកទទួលបានសេវាហិរញ្ញវត្ថុពី
គ្រឹះស្ថានហិរញ្ញវត្ថុ ជាពិសេសដើម្បីបង្កើន
ជីវភាពក្នុងការរស់នៅរបស់ពួកគេអោយ
កាន់តែប្រសើរឡើង

បេសកកម្ម

សាវតាររបស់បរិបូរណ៍

គ្រឹះស្ថានបរិបូរណ៍ ភីអិលស៊ី ជាគ្រឹះស្ថានឯកជនសុទ្ធសាធដែលទទួលបានអាជ្ញាប័ណ្ណ ពីធនាគារជាតិនៃ កម្ពុជា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី (Borribo Microfinance Institution PLC) ជាគ្រឹះស្ថានដែលមានសមត្ថភាពពេញលេញ និង គ្រប់គ្រាន់ក្នុងការផ្តល់សេវាហិរញ្ញវត្ថុទៅដល់អតិថិជន របស់ខ្លួន។ ក្នុងឆ្នាំ ២០១៥ គ្រឹះស្ថានបានដាក់អោយដំណើរជាផ្លូវការនូវសាខាដំបូងគេ ចំនួនពីររបស់ខ្លួន គឺ **សាខាក្រុងតាខ្មៅ** ដែលបានបង្កើតឡើងនៅ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៥ ដែលមានអាសយដ្ឋាន ផ្ទះលេខ ១៣៣បេ ផ្លូវជាតិលេខ ០២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ត កណ្តាល និងមួយកន្លែងទៀត គឺ **សាខាស្រុកអង្គស្នួល** ដែលមាន អាសយដ្ឋាន ផ្ទះលេខ ០៤ ផ្លូវជាតិ លេខ០៤ ភូមិ ត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ ក្នុងឆ្នាំ២០១៥ដដែល គ្រឹះស្ថានក៏បានបើកសម្ពោធជាផ្លូវការនូវសាខាថ្មីមួយទៀត គឺ **សាខាស្រុកកៀនស្វាយ** ដែលបង្កើតឡើងនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៥ ដែលមានអាសយដ្ឋាន ផ្ទះលេខ ៣៩៥ ផ្លូវជាតិលេខ០១ ភូមិតគីរ ឃុំតគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ បន្ទាប់ មកក្នុងឆ្នាំ ២០១៦ គ្រឹះស្ថាន បានបង្កើតសាខាថ្មីមួយកន្លែងទៀតស្ថិតនៅ ផ្ទះលេខ ១៩ ផ្លូវលេខ៣៧១ ភូមិក្តោតជ្រំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញដែលជា **ការិយាល័យកណ្តាលថ្មី** ។ ហើយម្យ៉ាងវិញទៀតនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ គ្រឹះស្ថានយើងបានបង្កើតប្រព័ន្ធ Call Center ឬ Hotline និងផ្តល់មន្ត្រីទំនាក់ទំនងសម្រាប់គាំទ្រ ដល់កិច្ចការគាំពារអតិថិជន ដើម្បីសម្រួល ដល់ការឆ្លើយតបបណ្តឹង និងសំណួររបស់អតិថិជន ក៏ដូចជាការ ដោះស្រាយបណ្តឹងជូនអតិថិជនឲ្យបានទាន់ពេលវេលានិងប្រកបដោយតម្លាភាព ដែលមានលេខទូរស័ព្ទទំនាក់ ទំនងលេខ៖ ០៨៧ ២៩៦ ៧៧៧ / ០៨៧ ៤៧៨ ៧៧៧

ចំណាប់អារម្មណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល



ប្រធានក្រុមប្រឹក្សាភិបាល
លោកជំទាវ ខា ឡេង

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី នៅតែដើរតួយ៉ាងសកម្មនៅក្នុងវិស័យហិរញ្ញវត្ថុ នៅព្រះរាជាណាចក្រកម្ពុជា តាមរយៈការពង្រីកតំបន់ប្រតិបត្តិការរបស់ខ្លួនអោយទៅដល់កៀកនឹងប្រជាពលរដ្ឋដែលមានតម្រូវការប្រាក់កម្ចី ដើម្បីបង្កើតមុខរបរថ្មី ក៏ដូចជាពង្រីកអាជីវកម្មដែលមានស្រាប់របស់ពួកគេផងដែរ។ បច្ចុប្បន្នវិស័យហិរញ្ញវត្ថុនៅកម្ពុជាមានការរីកចម្រើនគួរអោយកត់សម្គាល់ ដែលធ្វើឲ្យចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង ហើយថែមទាំងសេដ្ឋកិច្ចគ្រួសារក៏មានការកើនឡើងដូច្នោះដែរ។ បន្ថែមលើនេះទៅទៀតវិស័យហិរញ្ញវត្ថុថែម ទាំងបានចូលរួមចំណែកជាមួយវិស័យដទៃទៀត ក្នុងការរុញច្រានព្រះរាជាណាចក្រកម្ពុជា សម្រេចបាននូវគោលដៅ អភិវឌ្ឍ សហសវត្សព្រមទាំងកែប្រែព្រះរាជាណា

ចក្រកម្ពុជា ជាប្រទេសដែលមានចំណូលទាបកំរិតខ្ពស់ឲ្យទៅជាប្រទេសដែលមានចំណូលមធ្យមកំរិតទាបវិញ។ បន្ថែមលើនេះទៀតគ្រឹះស្ថានបានបង្កើតនូវយុទ្ធសាស្ត្រមួយចំនួន ដើម្បីផ្តល់ជូននូវសេវាឥណទានសំបូរបែបជាមួយនឹងអត្រា ការប្រាក់សមរម្យផ្តល់ជូនអតិថិជនរបស់ខ្លួនដែលជួយអោយពួកគេទទួលបានផលចំណេញពីការប្រើប្រាស់សេវា និងផលិតផលរបស់គ្រឹះស្ថាន។ មួយវិញទៀតការគាំពារអតិថិជនក៏ជាទិសដៅមួយរបស់គ្រឹះស្ថានផងដែរ ដោយបុគ្គលិកដែលបានជ្រើសរើសចូលបម្រើការងារជាមួយគ្រឹះស្ថានប្រកបដោយចំណេះដឹង ស្មោះត្រង់ ក្រមសីលធម៌ និងគុណធម៌ ដើម្បីបម្រើសេវាកម្ម ជូនអតិថិជនប្រកបដោយការទទួលខុសត្រូវខ្ពស់ដែលជាកត្តាធ្វើអោយគ្រឹះស្ថានមានការរីកចម្រើនជាបន្តបន្ទាប់ ព្រមទាំងទប់ស្កាត់នូវហានិភ័យមួយចំនួនដែលបានជួបប្រទះនៅក្នុងវិស័យមួយនេះកន្លងមក។

ការរីកចម្រើនរបស់គ្រឹះស្ថានកន្លងមក គឺដោយសារមានការចូលរួមពីសំណាក់ភាគទុនិក អាជ្ញាធរពាក់ព័ន្ធអ្នកគ្រប់គ្រង អតិថិជន ដៃគូសហការ ព្រមទាំងបុគ្គលិកគ្រប់ជាន់ថ្នាក់ដែល បានរួមសហការយ៉ាងមុតមាំក្នុងការរុញច្រានអោយគ្រឹះស្ថានសម្រេចតាមទិសដៅដែលបានគ្រោងទុក។

ជាចុងក្រោយនាងខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមជូនពរដល់អតិថិជន សាធារណជន និងថ្នាក់គ្រប់គ្រង ព្រមទាំង បុគ្គលិកទាំងអស់ ជួបប្រទះតែសេចក្តីសុខ និងទទួលបានជោគជ័យ គ្រប់ភារៈកិច្ចការងារទាំងអស់ក្នុងឆ្នាំ ២០១៩ ខាងមុខនេះ។

លោកជំទាវ ខា ឡេង
ប្រធានក្រុមប្រឹក្សាភិបាល

ចំណាប់អារម្មណ៍របស់នាយកគ្រប់គ្រងទូទៅ



លោក អ៊ុក តូតថី
នាយកគ្រប់គ្រងទូទៅ

តាងនាមខ្ញុំបាទជានាយកគ្រប់គ្រងទូទៅនៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី សូមបង្ហាញពីរបាយការណ៍ប្រចាំឆ្នាំ២០១៨ កន្លងមកជូនដល់លោក/លោកស្រី និងសាធារណជនជ្រាបជាព័ត៌មានដូចតទៅ។ ក្នុងឆ្នាំ២០១៨ ផលប៉ុន្តែសណ្ឋានរបស់គ្រឹះស្ថានបានកើនឡើងប្រមាណ២៧% គឺកើនឡើងពី ៤.៣៦៧.២៥៣ដុល្លារអាមេរិក។ ក្នុងឆ្នាំ២០១៧ កើនដល់ ៥.៥៥៥.៧៧៧ ដុល្លារអាមេរិកក្នុងឆ្នាំ២០១៨។ គ្រឹះស្ថានទទួលបានប្រាក់ចំណេញសុទ្ធចំនួន ៣០៦.១៤៣ដុល្លារអាមេរិក ដែលកើនឡើងប្រមាណ៤២% បើធៀបនឹងឆ្នាំ២០១៧ ដែលមានប្រាក់ចំណេញសុទ្ធត្រឹមតែ ២១៤.៩៦៦ដុល្លារអាមេរិក។

មិនត្រឹមតែមានការកើនឡើងនូវផលប៉ុន្តែសណ្ឋាន និងប្រាក់ចំណេញសុទ្ធប៉ុណ្ណោះទេ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ីមានអតិថិជនប្រើប្រាស់ឥណទានកើនឡើងប្រមាណជា១៥% បើធៀបនឹងឆ្នាំ២០១៧ ដោយមានអតិថិជនប្រើប្រាស់ឥណទានប្រមាណ ១.៩០៧នាក់ ក្នុងឆ្នាំ ២០១៧ កើនរហូតដល់ ២.២០០នាក់ ក្នុងឆ្នាំ ២០១៨។ ចំណែកឥណទានមិនដំណើរការមានត្រឹមតែ ០.៥១% មានការកើនឡើងចំនួន ០.០១% បើធៀបនឹងឆ្នាំ ២០១៧។

កត្តាដែលធ្វើឲ្យបរិបូរណ៍ សំរេចបាននូវជោគជ័យកន្លងមក គឺអាស្រ័យដោយយុទ្ធសាស្ត្រត្រឹមត្រូវរបស់ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង និងបុគ្គលិកបំរើការងារទាំងអស់ខិតខំបំរើការងារដោយភាពទទួលខុសត្រូវខ្ពស់ និងភាពសាមគ្គីគ្នាជាមួយធ្វើឲ្យ គ្រឹះស្ថានសម្រេចបាននូវទិសដៅរបស់ខ្លួនទាំងមូល។

ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបន្តគាំទ្រពីសំណាក់អ្នកវិនិយោគ និងអតិថិជនទាំងអស់ដែលតែងតែគាំទ្រដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី។ ជាពិសេសជាងនេះទៅទៀតក៏សូមថ្លែងអំណរគុណផងដែរ ចំពោះធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរ ដែលពាក់ព័ន្ធទាំងអស់ដែលបានជួយណែនាំនិងផ្តល់ដំបូន្មាន ព្រមទាំង ជួយកែតម្រូវរាល់ចំណុចខ្វះខាតរបស់គ្រឹះស្ថានយើងខ្ញុំកន្លងមក។

ជាចុងក្រោយ ខ្ញុំមានសង្ឃឹមយ៉ាងមុតមាំថាតាមរយៈការខិតខំប្រឹងប្រែង និង ការប្តេជ្ញាចិត្តបំពេញការងាររបស់បុគ្គលិកយើងខ្ញុំនឹងធ្វើអោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី ជាគ្រឹះស្ថានដែលឈានមុខមួយក្នុងចំណោមគ្រឹះស្ថានដែលឈានមុខទាំងអស់នៅកម្ពុជា ។

ដោយការរាប់អានដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ

អ៊ុក តូតថី
នាយកគ្រប់គ្រងទូទៅ

ការពង្រីកតំបន់ប្រតិបត្តិការ




បច្ចុប្បន្នគ្រឹះស្ថានមានការិយាល័យចំនួន៥(ប្រាំ)ទីតាំងដែលកំពុងប្រតិបត្តិការបម្រើអតិថិជន ដែលក្នុងនោះនៅ រាជធានីភ្នំពេញមានចំនួនពីរសាខា គឺសាខាការិយាល័យកណ្តាល និងសាខាខណ្ឌដូនពេញ និងនៅខេត្ត កណ្តាល មានចំនួន បីសាខា ដូចជា សាខាក្រុងតាខ្មៅ សាខាស្រុកអង្គស្នួល និងសាខាស្រុកកៀរ ឆ្នាយ។ លើសពីនេះទៅទៀត គ្រឹះស្ថានក៏មានគម្រោងពង្រីកសាខាមួយចំនួនបន្ថែមទៀតដើម្បីសម្រួលដល់អតិថិជន ដែលរស់នៅក្នុងខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ឆ្នាំងជាដើម។


ភាគទុនិក

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី មានភាគទុនិកចំនួនបីរូបនៅដដែលគឺ៖

ឈ្មោះភាគទុនិក	ចំនួនភាគហ៊ុន	ចំនួន (ដុល្លារ)
លោកស្រី ខា ឡេង	៣៣,៣៣%	៦០០.០០០
លោកស្រី សិន កាហ្វីន	៣៣,៣៣%	៦០០.០០០
លោកស្រី បេ លី	៣៣,៣៣%	៦០០.០០០
សរុប	១០០.០០%	១.៨០០.០០០



រចនាសម្ព័ន្ធ



ផលិតផល និងសេវាកម្ម

ឥណទានខ្នាតធំ

ឥណទានខ្នាតធំ គឺជាប្រភេទប្រាក់កម្ចីសម្រាប់ផ្តល់ជូនអតិថិជនដែលអាចយកទៅប្រើប្រាស់តាមតំរូវការចាំបាច់របស់ខ្លួនបានដូចជាពង្រីកអាជីវកម្មជាដើម។ ហើយអតិថិជនអាចខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបរិបូណ៌ភីអិលស៊ី បានចាប់ពីចំនួនធំជាង ១០.០០០ដុល្លារ ដល់ ៥០.០០០ដុល្លារ ជាមួយនឹងអត្រាការប្រាក់ទាបសមរម្យ និង រយៈពេលកម្ចីចាប់ពី០៦ខែ ដល់៦០ខែ និងមានការសងត្រលប់មានច្រើនរបៀបដែលអាចធ្វើការ



ជ្រើសរើសបាន ហើយឯកសារតម្រូវត្រូវមានអត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ /គ្រួសារ ឬ ឯកសារផ្សេងទៀតដែលមានសុពលភាពប្រើប្រាស់ (ច្បាប់ម្តង) តម្រូវឲ្យមានទ្រព្យដាក់ធានាតម្កល់ទុកនៅគ្រឹះស្ថាន និងតម្រូវឲ្យមានអ្នករួមខ្ចី ឬអ្នកធានា ។

ឥណទានខ្នាតមធ្យម

ឥណទានខ្នាតមធ្យម គឺជាប្រភេទប្រាក់កម្ចី សម្រាប់ផ្តល់ជូនអតិថិជន ដែលមានបំណង ចង់ពង្រីកអាជីវកម្មទិញសម្ភារៈផ្សេងៗសម្រាប់ប្រើប្រាស់ ក្នុងអាជីវកម្មរបស់ខ្លួន ។ អតិថិជនអាចខ្ចីប្រាក់ពី គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុបរិបូណ៌ ភីអិលស៊ី បានចំនួនធំជាង ២.៥០០ដុល្លារ ដល់ ១០.០០០ដុល្លារ ជាមួយនឹងអត្រាការប្រាក់ទាបសមរម្យ និងរយៈពេលកម្ចីចាប់ពី ០៦ខែ ដល់ ៦០ខែ និងមានការសងត្រលប់មានច្រើនរបៀបដែលអាច

ធ្វើការជ្រើសរើសបាន ហើយឯកសារតម្រូវត្រូវមានអត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ /គ្រួសារ ឬ ឯកសារផ្សេងទៀតដែលមានសុពលភាពប្រើប្រាស់ (ច្បាប់ម្តង) តម្រូវឲ្យមានទ្រព្យដាក់ធានាតម្កល់ទុកនៅគ្រឹះស្ថាន និងតម្រូវឲ្យមានអ្នករួមខ្ចីឬអ្នកធានា។



ឥណទានខ្នាតតូច

ឥណទានខ្នាតតូចបំផុត គឺជាប្រភេទប្រាក់កម្ចីសម្រាប់ផ្តល់ជូនអតិថិជនដែលមានបំណងចង់ទិញសម្ភារៈផ្សេងៗ សម្រាប់ប្រើប្រាស់របស់ខ្លួន ។ អតិថិជនអាចខ្ចីប្រាក់ពីគ្រឹះស្ថានមី ក្រុមហ៊ុនប្រាក់ បរិបូរណ៍ ភីអិលស៊ី បានចំនួន



ចាប់ពី ១០០ដុល្លារ ដល់ ២.៥០០ ដុល្លារ ជាមួយអត្រាការប្រាក់ទាបសមរម្យ និង រយៈពេលកម្ចីចាប់ពី ០៦ខែ ដល់២៤ខែ ការសងត្រលប់មានច្រើនរបៀបអាច ធ្វើការជ្រើសរើសបាន និង តម្រូវអោយមានទ្រព្យបញ្ចាំមកតម្កល់ទុកនៅក្នុង គ្រឹះស្ថានដូចគ្នានឹងឥណទានខ្នាតមធ្យមដែរ។ ហើយឯកសារតម្រូវត្រូវមានអត្តសញ្ញាណប័ណ្ណសៀវភៅស្នាក់នៅ/គ្រួសារ ឬ ឯកសារផ្សេងទៀត ដែលមានសុពលភាពប្រើប្រាស់(ចិតចម្លង) តម្រូវឲ្យមាន

ទ្រព្យជាក់ធានាតម្កល់ទុកនៅគ្រឹះស្ថាន និងតម្រូវឲ្យមានអ្នករួមខ្ចី ឬអ្នក ធានា ។

ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន

អតិថិជនអាចប្រើប្រាស់ឥណទានប្រភេទនេះ ក្នុងគោលបំណងបង្កើតអាជីវកម្ម ពង្រីកអាជីវកម្មខ្នាតតូច និងប្រើប្រាស់ផ្ទាល់ខ្លួន ដូចជាជួសជុលផ្ទះ ទិញត្រីចក្រយានយន្ត កុំព្យូទ័រ ទូរសព្ទដៃ និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត ទៅតាមតម្រូវការផ្ទាល់ ។ អតិថិជនអាចខ្ចីប្រាក់បានចំនួន ចាប់ពី ១០០ដុល្លារ ដល់ ២.៥០០ដុល្លារ រយៈពេលកម្ចីចាប់ពី ០៦ខែ ដល់ ២៤ខែ ដោយមានការប្រថាប់ត្រាដឹងព្រឹត្តិការណ៍ ។ ឯកសារតម្រូវ មានដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ/គ្រួសារ ឬឯកសារផ្សេងទៀត ដែលមានសុពលភាពប្រើប្រាស់ (ចិតចម្លង) និងតម្រូវឲ្យមាន ប័ណ្ណសម្គាល់យានយន្ត តម្កល់ទុកនៅគ្រឹះស្ថាន ។



ឥណទានក្រុមសាមគ្គី

ឥណទានក្រុមសាមគ្គី គឺជាប្រភេទប្រាក់កម្ចី ដែលផ្តល់ជូនអតិថិជនក្នុង គោលបំណងប្រើប្រាស់ផ្ទាល់ខ្លួន។ អតិថិជនអាចខ្ចីប្រាក់បានចំនួនចាប់ពី ១០០ដុល្លារ ដល់ ២.០០០ដុល្លារ និងរយៈពេលកម្ចីចាប់ពី ០៦ខែ ដល់ ១២ខែ ដែលតម្រូវអោយអតិថិជនខ្ចីប្រាក់ ចាប់ពីពីរគ្រួសារឡើងទៅ ។



ឥណទានមន្ត្រីរាជការ

ឥណទានសម្រាប់មន្ត្រីរាជការ គឺជាប្រភេទប្រាក់កម្ចីខ្នាតតូច ដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី ផ្តល់ជូនអតិថិជនដែលប្រកបការងារក្នុងក្របខណ្ឌរដ្ឋ គឺដើម្បីជួយសម្រួលដល់ជីវភាព រស់នៅប្រចាំថ្ងៃរបស់ពួកគាត់ឲ្យកាន់តែប្រសើរឡើង។ អតិថិជនអាចខ្ចីបានចាប់ពី ១០០ដុល្លារ ដល់ ២.៥០០ដុល្លារ និងរយៈពេលកម្ចីចាប់ពី ០៦ខែ ដល់ ២៤ខែ ។



ឥណទានបុគ្គលិក

ឥណទានបុគ្គលិក គឺប្រភេទប្រាក់កម្ចីដែលផ្តល់ជូនបុគ្គលិកក្នុងគោលបំណង យកទៅប្រើប្រាស់ផ្ទាល់ខ្លួន ហើយបុគ្គលិកទាំងអស់របស់គ្រឹះស្ថានត្រូវបានឆ្លងកាត់ដំណាក់កាលសាកល្បងការងារដើម្បីក្លាយជាបុគ្គលិកពេញសិទ្ធិទើបស្ថាប័នផ្តល់ឥណទានជូនតាមទំហំទឹកប្រាក់ ដែលត្រូវបានកំណត់នៅក្នុងគោលការណ៍របស់គ្រឹះស្ថាន។






លទ្ធផលប្រតិបត្តិការ

ក្នុងឆ្នាំ ២០១៨ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី បានធ្វើការផ្តល់ឥណទានជូនអតិថិជនរបស់ខ្លួនសរុបទឹកប្រាក់រហូតដល់ ៥.៥៥៥.៧៧៧ ដុល្លារអាមេរិក ដែលបានកើនឡើងប្រមាណជា ២៧% បើធៀបនឹងឆ្នាំ២០១៧ កន្លងមក។ ដោយនៅក្នុងឆ្នាំ ២០១៧ ទំហំឥណទានមានត្រឹមតែ ៤.៣៦៧.២៥៣ ដុល្លារអាមេរិកប៉ុណ្ណោះ។ កត្តាដែលធ្វើឲ្យកើនឡើងនូវទំហំឥណទាន គឺដោយសារការបង្កើតផលិតផលច្រើនប្រភេទដើម្បីបំពេញតម្រូវការរបស់អតិថិជន។ ទន្ទឹមនឹងការកើនឡើងនូវទំហំឥណទាន គ្រឹះស្ថានក៏សម្រេចបាននូវការកើនឡើងចំនួនអតិថិជនប្រើប្រាស់សេវាកម្មឥណទានរបស់ខ្លួន ដែលមានអតិថិជនប្រមាណជា ២.២០០នាក់ គឺកើនឡើងប្រមាណ១៥% បើធៀបនឹងឆ្នាំ២០១៧ ដែលមានអតិថិជនប្រើប្រាស់ឥណទានត្រឹមតែ១៩០៧នាក់តែប៉ុណ្ណោះ។ បើយើងក្រឡេកមកមើលពីឥណទានមិនដំណើរការរបស់បរិបូរណ៍ ឃើញថាមានការកើនឡើងឥណទានមិនដំណើរការតិចតួចបើធៀបនឹងឆ្នាំ២០១៧កន្លងមក។ ដោយមានការកើនឡើងឥណទានមិនដំណើរការប្រមាណជា ០,០១% ក្នុងឆ្នាំ២០១៨ បើធៀបនឹងឆ្នាំ២០១៧។ ដោយក្នុងឆ្នាំ២០១៨ បរិបូរណ៍មានឥណទាន មិនដំណើរការ ប្រមាណ ០,៥១% បើធៀបឥណទានសរុបរបស់គ្រឹះស្ថាន ដែលក្នុងឆ្នាំ២០១៧ ឥណទានមិនដំណើរការដល់ទៅ ០,៥០% បើធៀបឥណទានសរុប។

ទិន្នន័យប្រតិបត្តិការ


	២០១៨	២០១៧	២០១៦	២០១៥
ចំនួនខេត្ត/រាជធានី	១៦	១៤	១១	១០
ចំនួនស្រុក	៦៧	៥៩	៥២	៤២
ចំនួនឃុំ	២៦០	២៣៧	១៨៦	១៦៤
ចំនួនសាខា	៥	៥	៥	៣
ចំនួនអតិថិជន	២.២០០	១.៩០៧	១.៤០២	៦៩៧
ផលប្រូត្រឡាណូ (ដុល្លារ)	៥.៥៥៥.៧៧៧	៤.៣៦៧.២៥៣	៣.០២៣.៣២៤	២.៦២៧.៤០៤
ចំនួនបុគ្គលិក	៥៧	៦៣	៦៣	៦៤





ឥណទានតាមវិស័យ	២០១៨	២០១៧	២០១៦	២០១៥
កសិកម្ម	១១.៥៧៣	១០៣.៦២១	១០០.៤៥៨	១៨៣.៦២២
ពាណិជ្ជកម្ម	១២៦.៦៤៩	១០៥.៧៨៦	៩៨.៥០០	១៣១.៧១១
សេវាកម្ម	៨៧.៣៨៧	១៩០.៨៦៥	១.០៣១.៤៦៣	៤០៤.៧៩៦
ដឹកជញ្ជូន	៨៨.៦៧៨	៧៩.៧២៦	១.៣៧៣.៣៤៥	២៩.២៣៦
សំណង់	១៣២.៥១៤	៤០.១៣៣	២៩០.៧៤៤	៦៥.៤៩៨
ក្រុមគ្រួសារ	២.១៥៥.៩៧៩	១.៦១០.៩៩០	១២១.៨២៥	៩១៧.៣៥២
ផ្សេងៗ	២.៨៤៨.៨៤០	២.២៣៦.១៣១	៦.៩៨៨	៨៩៥.១៨៥
សរុប	៥.៥៥៥.៧៧៧	៤.៣៦៧.២៥២	៣.០២៣.៣២៥	២.៦២៧.៤០៥

ឥណទានតាមវិស័យ



របាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍របស់សវនករឯករាជ្យ
របាយការណ៍ក្រុមប្រឹក្សាភិបាល
របាយការណ៍ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលមានសេចក្តីសោមនស្ស សូមដាក់បង្ហាញនូវរបាយការណ៍របស់ខ្លួន និង របាយការណ៍ ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួច របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី (ហៅកាត់ថា “គ្រឹះស្ថាន”) សម្រាប់ការិយបរិច្ឆេទគិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់គ្រឹះស្ថាន គឺផ្តល់សេវាកម្មមីក្រូហិរញ្ញវត្ថុ។ ពុំមានការផ្លាស់ប្តូរជាសារវណ្ណសម្រាប់ សកម្មភាពអាជីវកម្មចម្បងរបស់គ្រឹះស្ថានក្នុងការិយបរិច្ឆេទនេះទេ។

លទ្ធផលនៃប្រតិបត្តិការ

លទ្ធផលហិរញ្ញវត្ថុរបស់គ្រឹះស្ថានសម្រាប់ការិយបរិច្ឆេទបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៨ មានដូច ខាងក្រោម៖

	ដុល្លារអាមេរិក	លានរៀល
ប្រាក់ចំណេញ/(ខាត) សុទ្ធសម្រាប់ការិយបរិច្ឆេទ	៣០៦.១៤៣	១.២៣០.០៨២

ភាគលាភ

ក្រុមប្រឹក្សាភិបាលពុំបានណែនាំឲ្យមានការបែងចែកភាគលាភសម្រាប់ការិយបរិច្ឆេទនេះទេ។

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវណ្ណទៅលើទុនបម្រុង និងសំវិធានធននៅក្នុងការិយបរិច្ឆេទនេះទេ។

ឥណទានខាតបង់ និង ឥណទានសង្ស័យ

នៅមុនពេលដែលរបាយការណ៍លទ្ធផល និងតារាងតុល្យការត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាល បានចាត់វិធានការដែលមានមូលដ្ឋានសមរម្យ ដើម្បីបញ្ជាក់ថាវិធានការទាក់ទងនឹងការលុបចោលនូវឥណទាន អាក្រក់ និងការធ្វើសំវិធានធនចំពោះឥណទានជាប់សង្ស័យត្រូវបានធ្វើឡើង ហើយមានការជឿជាក់ថាមិនមាន ឥណទានអាក្រក់ និងពុំមានភាពចាំបាច់ដើម្បីសំវិធានធនសម្រាប់ឥណទានជាប់សង្ស័យឡើយ។ នៅថ្ងៃការិយ - បរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងបណ្តាលឲ្យមានភាព ចាំបាច់ ដើម្បីលុបចោលនូវឥណទានអាក្រក់ និងសំវិធានធនចំពោះឥណទានជាប់សង្ស័យនៅក្នុងរបាយការណ៍ ហិរញ្ញវត្ថុរបស់គ្រឹះស្ថានឡើយ។

ទ្រព្យសកម្ម

នៅមុនពេលដែលរបាយការណ៍លទ្ធផល និងតារាងតុល្យការត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យ ដើម្បីបញ្ជាក់ថាបណ្តាទ្រព្យសកម្មចរន្តលើកលែងបំណុលចេញដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់គ្រឹះស្ថាន ត្រូវបានកាត់បន្ថយឲ្យនៅស្មើនឹងតម្លៃដែលគិតថានឹងអាចប្រមូលបានជាក់ស្តែងនៅលើទីផ្សារ។

នៅថ្ងៃការិយបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាល ពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងបណ្តាលឲ្យមានការភ័ន្តច្រឡំដល់ការកំណត់តម្លៃទ្រព្យសកម្ម នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថានថាមានភាពមិនត្រឹមត្រូវឡើយ។

វិធីសាស្ត្រកំណត់តម្លៃ

នៅថ្ងៃការិយបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើងដែលបណ្តាលឲ្យមានការភ័ន្តច្រឡំ ឬមានភាពមិនត្រឹមត្រូវដល់វិធីសាស្ត្រកំណត់តម្លៃដែលបានអនុវត្តក្នុងមកលើទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថានឡើយ។

បំណុលយថាភាព និងបំណុលផ្សេងៗ

នៅថ្ងៃការិយបរិច្ឆេទនៃរបាយការណ៍នេះពុំមាន ៖

- (១) បន្ទុកណាមួយលើទ្រព្យសកម្មរបស់គ្រឹះស្ថានដែលបានកើតឡើងដោយសារការដាក់បញ្ចាំសម្រាប់ការធានាចំពោះបំណុលរបស់បុគ្គលណាមួយចាប់តាំងពីដំណាច់ឆ្នាំឡើយ ឬ
- (២) បំណុលយថាភាពណាមួយរបស់គ្រឹះស្ថាន ដែលបានកើតឡើងតាំងពីដំណាច់ឆ្នាំនេះឡើយ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាលពុំមានបំណុលយថាភាព ឬបំណុលផ្សេងៗដែលត្រូវបានទាមទារឲ្យសងក្នុងរយៈពេល១២ខែបន្ទាប់ពីថ្ងៃដំណាច់ឆ្នាំដែលនឹង ឬអាចមានការប៉ះពាល់ជាសារវណ្ណ ដល់លទ្ធភាពរបស់គ្រឹះស្ថានក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅថ្ងៃដល់កំណត់សងនោះទេ។

ការផ្លាស់ប្តូរនៃហេតុការណ៍

នៅថ្ងៃការិយបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាល ពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើងពាក់ព័ន្ធនឹងរបាយការណ៍នេះ ឬរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថាន ដែលអាចបណ្តាលឲ្យមានចំនួន ទឹកប្រាក់ដែលបានបង្ហាញក្នុងរបាយការណ៍របស់គ្រឹះស្ថានមានភាពមានកំហុសឆ្គងធ្ងន់ធ្ងរនោះទេ។

ប្រតិបត្តិការមិនប្រក្រតី

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃប្រតិបត្តិការអាជីវកម្មរបស់គ្រឹះស្ថានក្នុងកំឡុងកាលិយ - បរិច្ឆេទនេះមិនបានទទួលរងនូវផលប៉ះពាល់ជាសារវន្តពីខ្លាំងគណនីប្រតិបត្តិការ ឬព្រឹត្តិការណ៍ខុសប្រក្រតី ណាមួយឡើយ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល នៅចន្លោះចុងកាលិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុរហូតមក ទល់នឹងថ្ងៃចេញរបាយការណ៍នេះ មិនមានខ្លាំងគណនីប្រតិបត្តិការ ឬព្រឹត្តិការណ៍ខុសប្រក្រតីណាមួយ ដែលអាច ជះឥទ្ធិពលជាសារវន្តដល់លទ្ធផលហិរញ្ញវត្ថុរបស់គ្រឹះស្ថានក្នុងកំឡុងកាលិយបរិច្ឆេទនេះទេ។

មូលធនភាគហ៊ុន

ក្រុមហ៊ុនមិនបានបោះផ្សាយភាគហ៊ុននៅក្នុងកាលិយបរិច្ឆេទបច្ចុប្បន្នទេ។ គ្រឹះស្ថានពុំមានកិច្ចសន្យាផ្តល់ ភាគហ៊ុនមិនទាន់បោះផ្សាយ និង មិនមានភាគហ៊ុនក្រោមកិច្ចសន្យាផ្តល់សិទ្ធិជាភាគហ៊ុននៃគ្រឹះស្ថាននាចុង កាលិយបរិច្ឆេទនេះទេ។

សមាជិកក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលដែលបម្រើការ ចាប់តាំងពីថ្ងៃចេញរបាយការណ៍ចុងក្រោយមានរាយនាម ដូចខាងក្រោម៖

- លោកស្រី ខា ឡេង
- លោកស្រី សិន កាហ្វីន
- លោកស្រី បេ លី
- បណ្ឌិត ឈុន វណ្ណៈ

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

ក្នុងកំឡុងពេលនិងចុងកាលិយបរិច្ឆេទហិរញ្ញវត្ថុនេះ គ្រឹះស្ថានមិន បានចូលរួមជាភាគីក្នុងការរៀបចំណា មួយ ក្នុងគោលបំណងជួយដល់សមាជិកក្រុមប្រឹក្សាភិបាលរបស់គ្រឹះស្ថាន ឲ្យទទួលបាននូវផលប្រយោជន៍ ផ្សេងៗតាមរយៈការទិញភាគហ៊ុន ឬប័ណ្ណបំណុលពីសាមីគ្រឹះស្ថាន ឬគ្រឹះស្ថានផ្សេងឡើយ។

ពុំមានសមាជិកក្រុមប្រឹក្សាភិបាលណាម្នាក់បានទទួល ឬមានសិទ្ធិទទួលនូវអត្ថប្រយោជន៍ណាមួយតាម រយៈការចុះកិច្ចសន្យាដែលបានធ្វើឡើងរវាងគ្រឹះស្ថាន ឬរវាងគ្រឹះស្ថានដែលសមាជិកប្រឹក្សាភិបាលនោះជា សមាជិក ឬក៏រវាងគ្រឹះស្ថានដែលសមាជិកក្រុមប្រឹក្សាភិបាលនោះ មានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុជាសារវន្ត នោះទេ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានភារកិច្ចធ្វើការបញ្ជាក់អះអាងថា របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើងដើម្បី បង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃ ស្ថានភាពហិរញ្ញវត្ថុរបស់គ្រឹះស្ថាននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៨ និង លទ្ធផលនៃប្រតិបត្តិការព្រមទាំងលំហូរសាច់ប្រាក់សម្រាប់កាលិយបរិច្ឆេទនេះ។ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ទាំងនេះក្រុមប្រឹក្សាភិបាលត្រូវ ៖

- ក. អនុលោមតាមគោលការណ៍គណនេយ្យសមស្របដែលគាំទ្រដោយការវិនិច្ឆ័យ និង ការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្ន ព្រមទាំងអនុវត្តតាមគោលការណ៍ទាំងនេះឲ្យ បានជាប់លាប់ ។
- ខ. អនុលោមទៅតាមគោលការណ៍ស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ឬប្រសិនបើមានការប្រាសចាកណាមួយក្នុងការបង្ហាញនូវភាពពិត និងត្រឹមត្រូវ ក្រុមប្រឹក្សាភិបាលត្រូវប្រាកដថា ការប្រាសចាកទាំងនេះត្រូវបានលាតត្រដាងពន្យល់ និងកំណត់បរិមាណឲ្យបានត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- គ. រក្សាទុកកំណត់ត្រាគណនេយ្យឲ្យបានគ្រប់គ្រាន់ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព។
- ឃ. រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែក្នុងករណីសន្មតយ៉ាងសមរម្យថា គ្រឹះស្ថាននឹងមិនអាចបន្តធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននាពេលអនាគតដ៏ខ្លី
- ង. គ្រប់គ្រង និងដឹកនាំគ្រឹះស្ថានឲ្យមានប្រសិទ្ធភាព និងចូលរួមក្នុងការសម្រេចចិត្តសំខាន់ៗទាំងអស់ដែលមានឥទ្ធិពលជាសារវន្តលើប្រតិបត្តិការ ហើយត្រូវប្រាកដថាការសម្រេចចិត្តលើកិច្ចការទាំងនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលអះអាងថា គ្រឹះស្ថានបានអនុវត្តតាមនូវរាល់តម្រូវការខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍ក្រុមប្រឹក្សាភិបាល

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល របាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់ខាងក្រោម ត្រូវបានរៀបចំអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ហើយបង្ហាញនូវទិដ្ឋភាពពិត និងភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់គ្រឹះស្ថាននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៨ ព្រមទាំងលទ្ធផលនៃប្រតិបត្តិការអាជីវកម្ម និងស្ថានភាពលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទនេះ ។

ចុះហត្ថលេខាក្នុងនាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបរិបូរណ៍ ភីអិលស៊ី


លោកស្រី ខា ឡេង
ប្រធានក្រុមប្រឹក្សាភិបាល

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៩

របាយការណ៍របស់សវនករឯករាជ្យ

មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី ហៅកាត់ថា (“គ្រឹះស្ថាន”) ដែលមានតារាងតុល្យការសម្រាប់ការិយបរិច្ឆេទគិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ព្រមទាំងរបាយការណ៍លទ្ធផលរបាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់សំរាប់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដែលបានបង្ហាញដូចខាងក្រោម៖

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាព ហិរញ្ញវត្ថុរបស់គ្រឹះស្ថាននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៨ ព្រមទាំងលទ្ធផលនៃប្រតិបត្តិការអាជីវកម្ម និងស្ថានភាព លំហូរសាច់ប្រាក់របស់គ្រឹះស្ថានសម្រាប់ដំណាច់ឆ្នាំនេះ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និង គោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

មូលដ្ឋាននៃមតិសវនកម្ម

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា។ កាតព្វកិច្ចរបស់ យើងខ្ញុំបានធ្វើតាមស្តង់ដារដោយផ្អែកលើទំនួលខុសត្រូវរបស់សវនករឯករាជ្យ ទៅលើការធ្វើសវនកម្មរបាយការណ៍ ហិរញ្ញវត្ថុក្នុងរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំជឿជាក់ថាភស្តុតាងសវនកម្មដែលយើងខ្ញុំប្រមូលបានមាន គ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិរបស់យើងខ្ញុំ។

បញ្ហាផ្សេងៗ

របាយការណ៍ហិរញ្ញវត្ថុនៃគ្រឹះស្ថានសម្រាប់ការិយបរិច្ឆេទបញ្ចប់នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៧ ត្រូវ បានធ្វើសវនកម្មដោយសវនករដទៃទៀតនឹងបានបង្ហាញថារបាយការណ៍ហិរញ្ញវត្ថុមានទិដ្ឋភាពពិត និងត្រឹមត្រូវ នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៨។

ព័ត៌មានផ្សេងៗ

គំនិតរបស់យើងលើរបាយការណ៍ហិរញ្ញវត្ថុមិនគ្របដណ្តប់លើព័ត៌មានផ្សេងទៀតទេ ហើយយើងមិន បង្ហាញពីការសន្និដ្ឋានលើការធានាណាមួយឡើយ។ ទាក់ទងនឹងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ របស់យើងការទទួលខុសត្រូវរបស់យើង គឺត្រូវអានព័ត៌មានផ្សេងទៀត ហើយក្នុងការធ្វើដូច្នេះពិចារណាថា ព័ត៌មានផ្សេងទៀតមានលក្ខណៈមិនសមស្របនឹងរបាយការណ៍ហិរញ្ញវត្ថុ ឬចំណេះដឹងរបស់យើងដែលទទួល បាននៅក្នុងសវនកម្ម ឬបើមិនដូច្នោះទេវាហាក់ដូចជាមានកំហុសខុសឆ្គង។ ប្រសិនបើផ្អែកលើការងារដែល យើងបានអនុវត្តយើងសន្និដ្ឋានថាមានព័ត៌មានខុសឆ្គងសំខាន់ៗនៃព័ត៌មាននេះយើងត្រូវរាយការណ៍អំពីការពិត នោះ។ យើងមិនមានអ្វីត្រូវរាយការណ៍នៅក្នុងរឿងនេះទេ។

**ការទទួលខុសត្រូវលើរបាយការណ៍ហិរញ្ញវត្ថុរបស់អ្នកគ្រប់គ្រង និងអ្នកទទួលខុសត្រូវ
លើអភិបាលកិច្ច**

អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញនូវភាពត្រឹមត្រូវរបាយការណ៍ហិរញ្ញវត្ថុ ដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា និងគោលការណ៍ណែនាំ របស់ធនាគារជាតិនៃកម្ពុជា ហើយនិងទទួលខុសត្រូវលើប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងដែលអ្នកដែលអ្នកគ្រប់គ្រង កំណត់ថាមានភាពចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ឲ្យជឿជាក់ពីការបង្ហាញខុសជាសារវណ្ណ ដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការវាយតម្លៃនូវ លទ្ធភាពរបស់ហ៊ុនក្នុងការបន្តនិរន្តរភាពអាជីវកម្មទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធ នូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់បូលដ្ឋាននិរន្តរភាពនៃគណនេយ្យលើក លែងតែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជីផ្អាកដំណើរការគ្រឹះស្ថាន ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅ ពីធ្វើបែបនេះ។

អ្នកទទួលខុសត្រូវលើអភិបាលកិច្ច មានភារៈទទួលខុសត្រូវក្នុងការត្រួតពិនិត្យលើដំណើរការរបាយ- ការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថាន។

ទំនួលខុសត្រូវរបស់សវនករឯករាជ្យលើរបាយការណ៍ហិរញ្ញវត្ថុ

គោលដៅរបស់យើងខ្ញុំ គឺផ្តល់នូវអំណះអំណាងសមហេតុផលចំពោះរបាយការណ៍ហិរញ្ញវត្ថុទាំងមូលមិន មានការបង្ហាញខុសជាសារវណ្ណដោយសារការក្លែងបន្លំឬកំហុសឆ្គង និង ផ្តល់នូវរបាយការណ៍របស់សវនករ ដែលរួមបញ្ចូលទាំងមតិសវនកម្មរបស់យើងខ្ញុំ។ អំណះអំណាងសមហេតុផលគឺជាអំណះអំណាងមានកម្រិត ខ្ពស់មួយ ប៉ុន្តែមិនអាចធានាថាគ្រប់ពេលនៃការធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិ នៃកម្ពុជា អាចរកឃើញនូវការបង្ហាញខុសជាសារវណ្ណដែលបានកើតឡើងនោះទេ។

ការបង្ហាញខុសជាសារវណ្ណអាចកើតឡើងដោយសារការក្លែងបន្លំ ឬ កំហុសឆ្គង ហើយត្រូវបានចាត់ទុក ថាជាសារវណ្ណនៅពេលដែលការក្លែងបន្លំ ឬកំហុសឆ្គងតែមួយ ឬក៏រួម បញ្ចូលគ្នាមានផលប៉ះពាល់ដល់ការ សម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ដោយយោងលើរបាយការណ៍ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃការធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្ត នូវការវិនិច្ឆ័យដែលប្រកបទៅដោយវិជ្ជាជីវៈ និងរក្សានូវភាពយកចិត្តទុកដាក់ក្នុងអំឡុងពេលសវនកម្ម។ យើងខ្ញុំក៏៖

- ធ្វើការកំណត់ និងការវាយតម្លៃនូវហានិភ័យនៃការបង្ហាញខុស ជាសារវណ្ណលើរបាយការណ៍ហិរញ្ញវត្ថុ ដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងទទួលខុសត្រូវលើការរៀបចំ និងការអនុវត្តនូវនីតិវិធីសវនកម្មដើម្បី ឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងប្រមូលនូវភស្តុតាងដែលមានលក្ខណៈគ្រប់គ្រាន់ និង សមស្របសម្រាប់ ជាមូលដ្ឋានក្នុងការបញ្ចេញបតិសវនកម្មរបស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញនូវការបង្ហាញខុស ជា សារវណ្ណដែលកើតឡើង ដោយសារតែការ ក្លែងបន្លំមានលក្ខណៈខ្ពស់ជាងការបង្ហាញខុសកើតឡើងពីកំហុស ឆ្គង ការក្លែងបន្លំអាចរួម បញ្ចូលទាំងការយុបយិតគ្នា ការលួចបន្លំ ការលុបចោលដោយចេ តនា ការបកស្រាយ មិនពិត ឬមិនអនុវត្តតាមនីតិវិធីគ្រប់គ្រងផ្ទៃក្នុង។

- ទទួលបាននូវការយល់ដឹងអំពីការគ្រប់គ្រងផ្ទៃក្នុងដែលពាក់ព័ន្ធនឹងការធ្វើសវនកម្ម ក្នុងគោលបំណងដើម្បីរៀបចំនូវនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ចេញមតិលើប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុងរបស់គ្រឹះស្ថានឡើយ។

- ការវាយតម្លៃលើភាពសមស្របនៃគោលនយោបាយគណនេយ្យដែលក្រុមហ៊ុនបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យសំខាន់ៗ ព្រមទាំងការលាតត្រដាងព័ត៌មាន ពាក់ព័ន្ធដែលបានធ្វើឡើងដោយអ្នកគ្រប់គ្រង។

- ធ្វើការសន្និដ្ឋានលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាព នៃគណនេយ្យរបស់អ្នកគ្រប់គ្រង ហើយដោយផ្អែកទៅលើភស្តុតាងសវនកម្មទទួលបានធ្វើការសន្និដ្ឋានថា តើភាពមិនច្បាស់លាស់សារវណ្ណពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចធ្វើឲ្យមានមន្ទិលជាសារវណ្ណលើលទ្ធភាពរបស់ក្រុមហ៊ុនដើម្បីបន្តនិរន្តរភាពអាជីវកម្ម។

ប្រសិនបើយើងខ្ញុំធ្វើការសន្និដ្ឋានថាមានអត្ថិភាពនៃភាពមិនប្រាកដប្រជាជាសារវណ្ណ យើងខ្ញុំចាំបាច់ត្រូវបញ្ចូលនៅក្នុងរបាយការណ៍របស់យើងខ្ញុំ ដើម្បីទាញចំណាប់អារម្មណ៍លើការលាតត្រដាងព័ត៌មានពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងព័ត៌មានមានលក្ខណៈមិនគ្រប់គ្រាន់យើងខ្ញុំចាំបាច់ត្រូវផ្តល់មតិសវនកម្មដែលមានបញ្ហា។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកតាមភស្តុតាងសវនកម្មដែលប្រមូលបានត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ យ៉ាងណាក៏ដោយព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគតអាចធ្វើឲ្យក្រុមហ៊ុនបញ្ឈប់និរន្តរភាពនៃអាជីវកម្ម។

- វាយតម្លៃលើការបង្ហាញនៃទម្រង់ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុទាំងមូលដែលរួមបញ្ចូលទាំងការលាតត្រដាងព័ត៌មាន និងវាយតម្លៃថាតើរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ពាក់ព័ន្ធក្នុងអត្ថន័យ ដែលអាចសម្រេចបាននូវការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដ៏ត្រឹមត្រូវ។

- យើងខ្ញុំផ្តល់ព័ត៌មានជូនអ្នកទទួលខុសត្រូវលើអភិបាលកិច្ចស្តីពីបញ្ហាផ្សេងទៀត វិសាលភាព និងពេលវេលាដែលបានគ្រោងទុកសម្រាប់ការធ្វើសវនកម្ម និងការរកឃើញបញ្ហាជាសារវណ្ណ ផ្សេងទៀតដែលមានរួមបញ្ចូលទាំងចំណុចខ្វះខាតនៃការគ្រប់គ្រងផ្ទៃក្នុងដែលបានរកឃើញក្នុងអំឡុងពេលធ្វើសវនកម្ម។

តំណាងក្រុមហ៊ុន HRDP & Associates



ពៅ ដារ៉ា
Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៩

របាយការណ៍ហិរញ្ញវត្ថុ

❖ តារាងតុល្យការ

គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨

	កំណត់	២០១៨	២០១៧
	សំគាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្ម			
សាច់ប្រាក់ក្នុងដៃ	៧	១២.៥៣៩	៨៦.៤៦៤
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៨	៩១.៥០៧	៩១.១៥៩
សមតុល្យនៅធនាគារផ្សេងៗ	៩	៤.៦៤៧	៣៦.៩៨០
ឥណទានទៅអតិថិជន	១០	៥.៤៧៨.១៥៧	៤.៣៥៧.២៦៥
គណនីត្រូវទទួលផ្សេងៗ	១១	៨១.៧៤៦	៧២.៤៨០
ទ្រព្យសម្បត្តិ និងបរិក្ខារ	១២	១១០.៦០១	១៣១.៨០៩
ពន្ធពន្យារទ្រព្យសកម្ម	១៣	១.២៨៦	១.២៨៦
ទ្រព្យសកម្មសរុប		<u>៥.៧៨០.៤៨៣</u>	<u>៤.៧៧៧.៤៤៣</u>
បំណុល និងមូលធន			
បំណុល			
កម្ចី	១៤	៣.១៥០.០០០	២.៥០០.០០០
បំណុលផ្សេងៗ	១៥	៣៣.០៩៧	១៨.១២៥
ពន្ធលើប្រាក់ចំណេញត្រូវបង់	២២	៨៤.៤០៣	៥២.៤៧៨
បំណុលសរុប		៣.២៦៧.៥០០	២.៥៧០.៦០៣
មូលធន			
ដើមទុន	១៦	១.៨០០.០០០	១.៨០០.០០០
ចំណេញរក្សាទុក		៧១២.៩៨៣	៤០៦.៨៤០
សរុបមូលធន		២.៥១២.៩៨៣	២.២០៦.៨៤០
បំណុល និងមូលធនសរុប		<u>៥.៧៨០.៤៨៣</u>	<u>៤.៧៧៧.៤៤៣</u>

❖ របាយការណ៍លទ្ធផល

សម្រាប់បំណាច់ឆ្នាំ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨

	កំណត់	២០១៨	២០១៧
	សំគាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ចំណូលការប្រាក់	១៧	៨៧៤.៨៥៣	៧៣៥.៥៣១
ចំណាយការប្រាក់	១៨	(១៦៥.០៤៧)	(១០២.៧១៨)
ចំណូលប្រតិបត្តិការសរុប		៧០៩.៨០៦	៦៣២.៨១៣
សំវិធានធនលើឥណទានជាប់សង្ស័យ		(៦៧.៦៣២)	(១២.១១៨)
ចំណូលប្រតិបត្តិការផ្សេងៗ	១៩	២៨៩.៦៦៩	១៦៣.២៨៧

របាយការណ៍ប្រចាំឆ្នាំ ២០១៨

ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍	២០	(២៨៨.៧៩៩)	(២៦៣.៣៤៤)
ចំណាយរំលស់		(៣៣.៦៤៧)	(៤៧០៥៤)
ចំណាយទូទៅ និងរដ្ឋបាល	២១	(២០៧.២០៥)	(១៩៨.៦៧១)
ប្រាក់ចំណេញ/(ខាត) មុនដកពន្ធ		៤០២.១៩២	២៧៤.៩១៣
ចំណាយពន្ធ	២៣	(៩៦.០៤៩)	(៥៩.៩៤៧)
ប្រាក់ចំណេញ/(ខាត) សុទ្ធសម្រាប់ការិយបរិច្ឆេទ		៣០៦.១៤៣	២១៤.៩៦៦

❖ របាយការណ៍បំបែប្បូលធន

សម្រាប់បំណាច់ឆ្នាំថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨

	កំណត់	មូលធនភាគហ៊ុន	ចំណេញរក្សាទុក	សរុប
	សំគាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សមតុល្យនៅថ្ងៃទី ១ ខែ មករា ឆ្នាំ២០១៧		១.៨០០.០០០	១៩១.៨៧៤	១.៩៩១.៨៧៤
ចំណេញសំរាប់ការិយបរិច្ឆេទ		-	២១៤.៩៦៦	២១៤.៩៦៦
សមតុល្យនៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ២០១៧/ទី១ ខែមករា ឆ្នាំ២០១៨		<u>១.៨០០.០០០</u>	<u>៤០៦.៨៤០</u>	<u>២.២០៦.៨៤០</u>
ចំណេញសម្រាប់ការិយបរិច្ឆេទ ហិរញ្ញវត្ថុ		-	៣០៦.១៤៣	៣០៦.១៤៣
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		<u>១.៨០០.០០០</u>	<u>៧១២.៩៨៣</u>	<u>២.៥១២.៩៨៣</u>

❖ របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់បំណាច់ឆ្នាំថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨

	កំណត់	២០១៨	២០១៧
	សំគាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ			
ចំណេញ/(ខាត)មុនដកចំណាយពន្ធ		៤០២.១៩១	២៧៤.៩១៣
និយ័តកម្ម៖			
សំវិធានធនសម្រាប់ប្រាក់បញ្ញើនៅធនាគារផ្សេងៗ		៤៧	-
សំវិធានធនសម្រាប់ឥណទានសង្ស័យ		៧៦.៦៣២	១២.១១៨
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ	១០	៣៣.៦៤៧	៤៧.០៥៤
ជម្រះចេញពីទ្រព្យសម្បត្តិ និងបរិក្ខារ	១២	-	៣.៦៩៤
ចំនាយការប្រាក់		-	១០២.៧១៨
ចំណេញមុនពេលបម្រែបម្រួល ដើមទុនបង្វិល		៥០៣.៥១៨	៤៤០.៤៩៧
បម្រែបម្រួលដើមទុនបង្វិល៖			
ឥណទានទៅអតិថិជន		(១,១៨៨.៥២៤)	(១.៣៤៩.៦០០)
គណនីត្រូវទទួលផ្សេងៗ		(៩.២៦៦)	(៥.៨៣៧)

គណនីត្រូវបង់ផ្សេងៗ		១៤.៩៧២	(៤៨.៦៣១)
សាច់ប្រាក់ប្រើក្នុងសកម្មភាពប្រតិបត្តិការ		(៦៧៩.៣០០)	(៩៦៣.៦៧១)
ពន្ធដែលបានបង់	២២	(៦៤.១២៤)	(៣៣.៣០១)
ប្រាក់តម្កល់តាមច្បាប់		-	-
សាច់ប្រាក់សុទ្ធប្រើក្នុងប្រតិបត្តិការ		(៧៤៣.៤២៤)	(១.០៩៩.៥៩០)
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ			
ការទិញទ្រព្យសម្បត្តិ និង បរិក្ខារដែលបង្ហាញពី	១២	(១២.៤៣៩)	(៥.០៧៦)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ		(១២.៤៣៩)	(៥.០៧៦)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន			
សាច់ប្រាក់ទទួលបានពីកម្ចី		៦៥០.០០០	១.២០០.០០០
សាច់ប្រាក់សុទ្ធពីសកម្មភាពហិរញ្ញប្បទាន		៦៥០.០០០	១.២០០.០០០
តំហាយសុទ្ធនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូល		(១០៥.៨៦៣)	(៩៥.៣៣៤)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលដើមគ្រា		១២៤.៦០៣	២៩.២៦៩
សាច់ប្រាក់ និងសាច់ប្រាក់សមមូលចុងគ្រា		១៨.៧៤០	១២៤.៦០៣

សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមាន៖

	កំណត់	២០១៨	២០១៧
	សំគាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សាច់ប្រាក់ក្នុងដៃ	៧	១២.៥៣៩	៨៦.៤៦៤
សមតុល្យនៅធនាគារជាតិនៃកម្ពុជា (មិនរួមបញ្ចូលប្រាក់តម្កល់)	៨	១.៥០៧	១.១៥៩
សមតុល្យនៅធនាគារផ្សេងៗ	៩	៤.៦៩៤	៣៦.៩៨០
		១៨.៧៤០	១២៤.៦០៣

អំពីអតិថិជន បរិមូល



លោកស្រី សយ សុគាំ ជាអ្នកនៅឃុំ ជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។ ដោយមានភាពជឿជាក់លោកស្រី សយ សុគាំ បានប្រើប្រាស់ប្រាក់កម្ចីរបស់គ្រឹះស្ថាន មី ក្រហមវត្តបរិបូរណ៍ ភីអិលស៊ី ចំនួនប្រាំពីររយមកហើយ តាំងពីឆ្នាំ ២០១៥ ដោយលោកស្រីបានយកប្រាក់កម្ចីដែលគ្រឹះស្ថានផ្តល់ជូនយក ទៅពង្រីកអាជីវកម្មរបស់លោកស្រីបន្ថែម និងមួយចំនួនទៀតលោកស្រីបានយកទៅជួលជុលផ្ទះ។

ក្នុងការឆ្លុះបញ្ចាំងអំពីដំណើរការនៃការស្នើសុំឥណទាន លោកស្រី សុគាំ បាន និយាយថា "មុនពេលផ្តល់ឥណទានមកអោយខ្ញុំ បុគ្គលិករបស់បរិបូរណ៍ តែងតែពន្យល់ យ៉ាងយកចិត្តទុកដាក់អំពីលក្ខខណ្ឌនៃការខ្ចីឥណទាន និងវិធីសាស្ត្រនៃការសងត្រលប់ ទោះបីកម្ចីរបស់ខ្ញុំជាលើកទីប្រាំពីរហើយក៏ដោយ។ ជាញឹកញាប់បុគ្គលិករបស់ស្ថាប័ននេះផ្តល់ឲ្យខ្ញុំនូវគន្លឹះដ៏មានប្រយោជន៍អំពីផែនការអាជីវកម្ម"។

ក្រោយពីបានប្រើប្រាស់ប្រាក់កម្ចីចំទិសដៅពី គ្រឹះស្ថាន ចំនួនប្រាំពីររយក្នុងមក ធ្វើអោយមុខរបរបស់លោកស្រីកាន់តែរីកចម្រើនគួរអោយកត់សំគាល់ ចំណែកឯស្ថានភាពគ្រួសារ របស់លោកស្រីវិញ គឺថាមានជីវភាពធូធារស្រើវជាងមុនផងដែរ។ ទាំងនេះ គឺដោយសារការប្រើប្រាស់ប្រាក់កម្ចីរបស់លោកស្រីប្រកបដោយប្រសិទ្ធភាព និងចំទិសដៅ ដែលបានកំណត់ក្នុងពាក្យស្នើសុំឥណទានរបស់លោកស្រី។

លោកស្រី សយ សុគាំ និងក្រុមគ្រួសារមានភាពសប្បាយរីករាយយ៉ាងខ្លាំង ដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបរិបូរណ៍ ភីអិលស៊ី តែងតែផ្តល់ទំនុកចិត្តដល់លោកស្រី និងក្រុមគ្រួសារក្នុងការផ្តល់ជូនប្រាក់កម្ចីសមស្របទៅ តាមតម្រូវការជូនក្រុមគ្រួសាររបស់លោកស្រី ក្នុងការពង្រីកមុខរបរ និងជួលជុលគេហដ្ឋានកន្លែងមក។ លោកស្រី និងក្រុមគ្រួសារបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រឹះស្ថាន ហើយលោកស្រីនឹងនៅតែគាំទ្រ ព្រមទាំងបន្តការប្រើប្រាស់ប្រាក់កម្ចីពីគ្រឹះស្ថាន ដើម្បីពង្រីកមុខរបរបស់លោកស្រីបន្ថែមទៀតនៅថ្ងៃខាងមុខ។



បងប្រុស ជួន មូល (រាជធានីភ្នំពេញ)

បងប្រុស ជួន មូល រស់នៅក្នុងភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បងប្រុសមានមុខរបរជាជាងម៉ូតូសព្វថ្ងៃនេះ។ បងប្រុស បានប្រើប្រាស់កម្ចីទំហំ ៧.០០០ ដុល្លារអាមេរិក ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ដែលនេះជាវគ្គទី៣ ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន។ ដោយសារប្រាក់កម្ចីរបស់បរិបូរណ៍ បច្ចុប្បន្នបងប្រុស មានមុខរបរចេះតែរីកចំរើនទៅមុខ បងប្រុសបានមានប្រសាសន៍ថា "ខ្ញុំពិតជាអរគុណយ៉ាងខ្លាំង ចំពោះបរិបូរណ៍ដែលបានជួយគាំទ្រដល់អាជីវកម្ម និងជីវភាពរស់នៅរបស់យើងកាន់តែប្រសើរឡើង" ។



ការគ្រប់គ្រងហានិភ័យ

ការគ្រប់គ្រងហានិភ័យ គឺសំខាន់ក្នុងការពង្រឹងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបរិបូរណ៍ ដើម្បីសម្រេចបាននូវគោលដៅរួមរបស់ស្ថាប័នដោយផ្ដោតជាសំខាន់ទៅលើការការពារមូលធន និងការចាប់យកចំណុចប្រសើរបំផុតនៃទំនាក់ទំនងរវាងហានិភ័យ និងទិន្នផល។

ការគ្រប់គ្រងហានិភ័យស្ថាប័ន គឺធានាឲ្យបានថាដំណើរការ រចនាសម្ព័ន្ធអាជីវកម្មរបស់គ្រឹះស្ថាននឹងប្រព្រឹត្តទៅប្រកបដោយបរិយាកាស រីកចម្រើន និងចីរភាព នៅក្នុងបរិបទទីផ្សារប្រកួតប្រជែង និងទីផ្សារផ្លាស់ប្តូរជាមួយហានិភ័យស្ថិតក្នុងកម្រិតដែលអាចទទួលយកបាន ព្រមទាំងមានការអនុលោមតាមយ៉ាងពេញលេញជាមួយបទដ្ឋានច្បាប់ និងបទបញ្ញត្តិនានារបស់ប្រទេសកម្ពុជា។

មុខងារការត្រួតពិនិត្យហានិភ័យ គឺជាមុខងារដាច់ដោយឡែក និងឯករាជ្យពីមុខងារអាជីវកម្ម និងសវនកម្ម ប៉ុន្តែមុខងារទាំងនេះចូលរួមយ៉ាងសកម្មនៅក្នុងការ គ្រប់គ្រង និងចម្រោះនូវហានិភ័យ នៅគ្រប់កម្រិតខុសៗគ្នា និងទៅតាមមុខងារខ្សែបន្ទាត់ផ្សេងៗគ្នា នៅក្នុងប្រព័ន្ធរបស់ស្ថាប័ន។

ការជូនរង្វាន់លើកទឹកចិត្តដល់អតិថិជន

លោក រ៉េត ផល្លា (រាជធានីភ្នំពេញ)

លោក រ៉េត ផល្លា និងអ្នកស្រី សោម ស្រីនី រស់នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ សព្វថ្ងៃមានមុខរបរជាអ្នកលក់ចាប់ហ្វាយ និងរកស៊ីខាងដីធ្លីគាត់បានប្រើប្រាស់កម្ចី២លើកមកហើយ ដោយលើកទី១ ដើម្បីទិញម៉ូតូ និងទី២ គឺដើម្បីពង្រីកមុខរបររបស់គាត់។ ដោយសារប្រើប្រាស់កម្ចីចំគោលដៅ និងចូលរួមស្វែងរកអតិថិជនគោលដៅអោយបរិបូរណ៍ ដូចនេះខាងគ្រឹះស្ថានក៏មានផ្តល់ជារង្វាន់ថ្លៃអំណរគុណផងដែរ។



លោក សូ ថារី (រាជធានីភ្នំពេញ)

លោក សូ ថារី រស់នៅក្នុង ភូមិចុងព្រែក១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សព្វថ្ងៃមានមុខរបរជាអ្នកលក់ត្រីគាត់បានប្រើប្រាស់កម្ចី៣លើកមកហើយ ដោយលើកទី១ ដើម្បីទិញម៉ូតូ ទី២ គឺដើម្បីទិញសំភារៈប្រើប្រាស់ និងទី៣នេះ គឺដើម្បីពង្រីកមុខរបររបស់គាត់។ដោយសារប្រើប្រាស់កម្ចីចំគោលដៅ និងចូលរួមស្វែងរកអតិថិជនគោលដៅអោយបរិបូរណ៍ ដូចនេះខាងគ្រឹះស្ថានក៏មានផ្តល់ជារង្វាន់ថ្លៃអំណរគុណដល់អតិថិជនដែលបានផ្សព្វផ្សាយបន្តដូចជារូបគាត់។



ផ្នែកធនធានមនុស្ស

❖ ការបណ្តុះបណ្តាល និងអភិវឌ្ឍន៍បុគ្គលិក

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី តែងតែយកចិត្តទុកដាក់ទៅលើការបណ្តុះបណ្តាល និងការអភិវឌ្ឍន៍សមត្ថភាពបុគ្គលិករបស់ខ្លួនយ៉ាងខ្លាំង ចាប់តាំងពីបើកដំណើរការរហូតដល់បច្ចុប្បន្ននេះ។ រាល់បុគ្គលិកដែលទើបចូលបម្រើការងារថ្មីទាំងអស់ ត្រូវបានទទួលការបណ្តុះបណ្តាលដោយការយកចិត្តទុកដាក់ខ្ពស់ និងច្បាស់លាស់បំផុតមុនពេលចាប់ផ្តើមបំពេញការងារទៅតាមតំណែងរៀងៗខ្លួន ដើម្បីធានាឲ្យបាននូវការបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់។ ចំពោះបុគ្គលិកចាស់ គ្រឹះស្ថាននៅតែបន្តយកចិត្តទុកដាក់ដោយបង្កើននូវសមត្ថភាពចំណេះជំនាញថ្មីៗដល់ពួកគេតាមរយៈវគ្គសិក្ខាសាលា និងបណ្តុះបណ្តាលផ្នែកខាងក្នុង ដើម្បីអភិវឌ្ឍន៍ សមត្ថភាព របស់ពួកគេប្រកបការងារដោយមានប្រសិទ្ធភាពខ្ពស់។ មិនតែប៉ុណ្ណោះ គ្រឹះស្ថានបានយកចិត្តទុកដាក់ខ្ពស់ទៅលើ ការអភិវឌ្ឍន៍សមត្ថភាពបុគ្គលិកតាមរយៈការបញ្ជូនបុគ្គលិកទៅចូលរួមវគ្គសិក្ខាសាលា និងវគ្គបណ្តុះបណ្តាល ផ្សេងៗនៅខាងក្រៅ ដើម្បីឲ្យពួកគេទទួលបាននូវបទពិសោធន៍ថ្មីៗ និងចំណេះដឹងល្អៗបន្ថែមទៀត ។

❖ ការបណ្តុះបណ្តាលផ្នែកខាងក្នុង

សកម្មភាពចូលរួមក្នុងវគ្គបណ្តុះបណ្តាលរបស់បុគ្គលិក បរិបូរណ៍





ដើម្បីធ្វើអោយបុគ្គលិកម្នាក់ៗមានសមត្ថភាពគ្រប់គ្រាន់ទាំងជំនាញ និងឥរិយាបថក្នុងការបំពេញការងារ គ្រឹះស្ថានតែងតែមានរៀបចំសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលថ្មីៗជារៀងរាល់ខែ ជូនបុគ្គលិករបស់ខ្លួនដើម្បីអោយពួកគាត់ទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗបន្ថែម ទៀតដើម្បីយកទៅអនុវត្តបំពេញការងារជាក់ស្តែងប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

❖ ការបណ្តុះបណ្តាលផ្នែកខាងក្រៅ

**សកម្មភាពបុគ្គលិក បរិមូលន៍
ចូលរួមវគ្គបណ្តុះបណ្តាលនៅវេទនាសាត និងស្ថាប័នផ្សេងៗ**



ការបណ្តុះបណ្តាលផ្នែកខាងក្រៅ គឺជាផ្នែកមួយដ៏សំខាន់បន្ថែមទៀត ដើម្បីអោយបុគ្គលិកបានកសាងទំនាក់ទំនង និងស្វែងយល់រឿងថ្មីៗដែលបុគ្គលិកមានចំណុះខាត។ គ្រឹះស្ថានតែងតែយក ចិត្តទុកដាក់ចំពោះបុគ្គលិកគ្រប់រូប និង បាន បញ្ជូនពួកគេទៅចូលរួមវគ្គសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលជាច្រើននៅតាមស្ថាប័ន និង អង្គភាពមួយ ចំនួនដើម្បីទទួលបាននូវបទពិសោធន៍និងចំណេះដឹងថ្មីៗ ដែលគ្រឹះស្ថានមិនទាន់បានរៀបចំអោយមាននូវមេរៀនទាំងនោះជូនដល់បុគ្គលិករបស់ខ្លួនដើម្បីអភិវឌ្ឍសមត្ថភាព ក៏ដូចជាយកមកចូលរួមចែករំលែកដល់បុគ្គលិកផ្សេងទៀត ក្នុងន័យបង្កើនចំណេះដឹងនិងសមត្ថភាពរបស់ បុគ្គលិកខ្លួនឲ្យរីកចំរើនទៅមុខជានិច្ច។

គុណតម្លៃរបស់បរិមូល

១. វិន័យ
២. ភាពស្មោះត្រង់
៣. ភាពជាម្ចាស់កិច្ចការ
៤. ភាពទទួលខុសត្រូវ
៥. ភាពបត់បែន
៦. ការបើកចិត្តទូលាយ

❖ ការផ្សព្វផ្សាយឱកាសការងារដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច



❖ ការលើកទឹកចិត្តដល់បុគ្គលិក

សកម្មភាពចែកប័ណ្ណសរសើរជូនបុគ្គលិកឆ្នើម និងសាខាឆ្នើម



គ្រឹះស្ថានតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះបុគ្គលិកទៅលើបញ្ហា សុវត្ថិភាព សុខុមាលភាព និងការអភិវឌ្ឍន៍ សមត្ថភាពរបស់ពួកគេជានិច្ច។ ដោយការគិតគូរទាំងនោះ គ្រឹះស្ថានបានផ្តល់នូវលក្ខខណ្ឌការងារដ៏ល្អប្រសើរ និងបានផ្តល់នូវការលើកទឹកចិត្តទាំងបែបហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុផ្សេងៗទៅដល់គ្រប់បុគ្គលិក និង ពិសេស លើសពីនេះទៀតទៅដល់បុគ្គលិកដែលមានស្នាដៃឆ្នើមក្នុងកិច្ចការងាររបស់ខ្លួន ក្នុងការបន្តខិតខំបំរើ ការងារឲ្យទទួលបានជោគជ័យបន្ថែមទៀត។

❖ អំពីបុគ្គលិករបស់បរិបូរណ៍

បុគ្គលិកគ្រប់សាខាបានជួបជុំគ្នារៀបចំប្រារព្ធពិធីសូត្រមន្ត លើករាសី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ



ដំណើរការសាងសង់បុគ្គលិកគ្រឹះស្ថាន បរិបូណ៌ ទៅកាន់ខេត្តមណ្ឌលគិរី



កម្មវិធីផ្សព្វផ្សាយសំណាងដល់អ្នកដែលមានសំណាងក្នុងកម្មវិធីជប់លៀងប្រចាំឆ្នាំ



ការចូលរួមជាមួយសង្គម បរិស្ថាន

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី បានចូលរួមក្នុងកិច្ចការងារសកម្មភាពសង្គម និងបរិស្ថានតាម រយៈកម្មវិធីជាច្រើន ដែលមានការផ្ដួចផ្ដើមពីខាងថ្នាក់លើកដូចជា មានសហការណ៍ជាមួយសាលារៀន ឬក្រសួងនានាដែលមានសកម្មភាពទាំងនេះ ហើយក្នុងនោះរួមមានការចូលរួមពីគណៈគ្រប់គ្រងក៏ដូចជាបុគ្គលិកគ្រឹះស្ថានផងដែរ។

ទាក់ទងនឹងវិស័យបរិស្ថាននេះ គ្រឹះស្ថានបានចូលរួមយ៉ាងសកម្មទៅលើការសំអាតបរិស្ថាន និងបានគិតគូរយ៉ាងយកចិត្តទុកដាក់ទៅលើបរិស្ថាន។ ដោយថ្នាក់គ្រប់គ្រងរបស់គ្រឹះស្ថានបានរៀបចំកម្មវិធីសំអាតបរិស្ថាននៅក្នុងទីរួមខេត្តមណ្ឌលគិរី ដែលមានការចូលរួមពីបុគ្គលិក និងថ្នាក់ដឹកនាំរបស់គ្រឹះស្ថានប្រមាណសាមសិបនាក់ដើររើសសំរាម ដើម្បីធ្វើឲ្យមានសោភ័ណភាព និងធ្វើឲ្យមានបរិស្ថានល្អនៅតំបន់ទេសចរមួយនេះ។



❖ ផ្នែកសង្គម

សកម្មភាពចូលរួមទិវាការស្តាប់ពួកម្តុជារបស់បុគ្គលិក បរិបូរណ៍



គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី បានចូលរួមអបអរសាទរទិវាការស្តាប់ពួកម្តុជារបស់លើកទី០៣ រៀបចំដោយមូលនិធិរក្សាកុមារ និងអង្គការផ្តល់នូវក្តីសង្ឃឹមកម្ពុជា នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី បានចូលរួមដើម្បីជួលលើកកម្ពស់ផ្តល់នូវក្តីសង្ឃឹម និងមានការលើកទឹកចិត្តដល់ជនពិការភាពគ្រប់ប្រភេទកម្ពុជា ដើម្បីអោយពួកគេមានការសិក្សារៀនសូត្រយល់ដឹង និងមានការតស៊ូនៅក្នុងការរស់នៅរបស់ពួកគេដោយមិនមានការបាក់ទឹកចិត្ត ហើយធ្វើអោយពួកគេអាចសម្រេចនូវគោលបំណងរបស់ពួកគេទៀតផង ។

កត្តាដែលជួយស្តារ និងលើកកម្ពស់ផ្តល់នូវក្តីសង្ឃឹមដល់ជនពិការភាពគ្រប់ប្រភេទ គឺផ្ដើមចេញពីមនុស្សទូទាំងប្រទេសកុំអោយមានការរើសអើងទៅលើជនពិការ និងត្រូវចេះជួយលើកទឹកចិត្តរបស់ពួកគេអោយពួកគេមានសេចក្តីក្លាហាន និងតស៊ូរាល់ការលំបាករបស់ពួកគេដើម្បីជំរុញទឹកចិត្តរបស់ពួកគេអោយសម្រេចបាននូវក្តីស្រមៃរបស់ពួកគេទាំងអស់គ្នា។

សកម្មភាពចូលរួមកម្មវិធីពិព័រណ៍សិក្សាដោយមានការចូលរួមបរិច្ចាគរបស់បុគ្គលិក បរិបូរណ៍



កាលពីខែវិច្ឆិកា ឆ្នាំ ២០១៨ កន្លងទៅនេះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី ក៏បានចូលរួមក្នុងកម្មវិធីពិព័រណ៍សិក្សារបស់សកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដើម្បីផ្សព្វផ្សាយការផ្តល់ឱកាសការងារទៅដល់សិស្ស-និស្សិតដែលបានចូលរួមនៅទីនោះ ហើយឆ្លៀតក្នុងឱកាសនោះដែរ គ្រឹះស្ថានក៏បានចូលរួមបរិច្ចាគនូវសម្ភារៈសិក្សា ដែលមានដូចជា ប៊ិច សៀវភៅ ក្នុងកម្មវិធីសប្បុរសធម៌របស់សាកលវិទ្យាល័យបរិច្ចាគដល់ប្អូនៗនៅសាលា បឋមសិក្សាដាច់ស្រយាលមួយនៅក្នុងខេត្តកំពត។

❖ ផ្នែកកីឡា

វិស័យកីឡាគឺជាផ្នែកមួយដ៏សំខាន់សម្រាប់មនុស្សគ្រប់គ្នាក៏ឡានាំយកនូវសុខភាព និងជាផ្នែកសំខាន់មួយសម្រាប់សង្គមផងដែរ ទន្ទឹមនឹងនេះថ្នាក់ដឹកនាំរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី តែងតែដឹកនាំបុគ្គលិកទាំងអស់ក្នុងការចូលរួមប្រកួតកីឡារវាងសាខា និងសាខា រវាងគ្រឹះស្ថានបរិបូរណ៍ ជាមួយនឹងគ្រឹះស្ថានដទៃទៀត ជាប្រចាំដើម្បីបង្កើនភាពស្និទ្ធស្នាល និងសាមគ្គីភាព។



អំពីទីតាំងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបរិបូរណ៍ ភីអិលស៊ី



ការិយាល័យកណ្តាល

អាសយដ្ឋាន ៖ អគារលេខ ១៩ ផ្លូវ៣៧១ ភូមិក្តោតជ្រំ
សង្កាត់បឹងទំពុន, ខណ្ឌមានជ័យ,
រាជធានីភ្នំពេញ

ទូរស័ព្ទ ៖ ០២៣ ២២២ ៧៧៦

០២៣ ២២២ ១១៩

ទូរសារ ៖ ០២៣ ២២២ ០៩០



សាខា ក្រុងតាខ្មៅ

ទូរស័ព្ទ៖ ០៨៧ ៨១ ៨៥ ៦៤
០៨៧ ៨១ ៨២ ៦៧



សាខា ស្រុកអង្គស្នួល

ទូរស័ព្ទ៖ ០៨៧ ៨១ ៨២ ១៨
០៨៧ ៨១ ៨២ ១១



សាខា ស្រុកកៀនស្វាយ

ទូរស័ព្ទ៖ ០៨៧ ៨១ ៨៣ ៦១
០៨៧ ៨១ ៨២ ៦៨



សាខា ខណ្ឌដូនពេញ

ទូរស័ព្ទ៖ ០៨៧ ៨១ ៨២ ១៥



អ៊ីនវេស្តម៉េនចល អ៊ីនវេសមិន ខេសសាវ៉េមិន (អោយ អោយ អិម ស៊ី)
International Investment Management Consulting (IIMC)

**ការអភិវឌ្ឍន៍ប្រកបដោយបរិស្ថាន
Great Green Growth**



ស្វែងរកឧត្តមភាព និងភាពរីកចម្រើន
In Pursuit of Excellence and Prosperity

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី

អាសយដ្ឋាន៖ អគារលេខ ១៩ ផ្លូវ៣៧១ សង្កាត់បឹងទំពុន ភូមិព្នោតព្រី

ខណ្ឌមានជ័យ រាជធានីភ្នំពេញ

ទូរសព្ទលេខ៖ 023 222 776/ 023 222 119

ទូរសារ៖ 023 222 090

អ៊ីម៉ែល៖ bmimfi@borribo.com.kh

គេហទំព័រ៖ www.borribo.com.kh

លេខទំនាក់ទំនងព័ត៌មាន៖ 087 81 82 86/087 86 85 88